


ព្រះគម្ពីរសំរាប់កុមារ
សូមបង្ហាញជូន



ស្ថានសួគ៌,
និងស្ថានដ៏ស្រស់
ស្អាតរបស់ព្រះ



និពន្ធដោយ៖ Edward Hughes

ធ្វើការពន្យល់ដោយ៖ Lazarus
Alastair Paterson

កែសម្រួលដោយ៖ Sarah S.

បកប្រែដោយ៖ www.christian-translation.com


ផលិតដោយ៖ Bible for Children
www.M1914.org

©2020 Bible for Children, Inc.

អាជ្ញាប័ណ្ណ៖ លោកអ្នកមានសិទ្ធិក្នុងការថតចម្លង ឬបោះពុម្ពរឿងនេះបាន
តែលោកអ្នកមិនអាចយកវាទៅលក់បានទេ។




នៅពេលដែលព្រះយេស៊ូមានព្រះជន្មគង់នៅលើផែនដីនេះ
នៅឡើយ ទ្រង់បានប្រាប់ដល់ពួកសិស្សរបស់ទ្រង់អំពីស្ថានសួ
គី។ ទ្រង់បានហៅទីនោះថា “ដំណាក់របស់ព្រះវរបិតារបស់ខ្ញុំ”,
ហើយក៏បានមានបន្ទូលថានៅទីនោះ
មានវិមានជាច្រើន។ វិមានគឺ
ជាលំនៅដ្ឋានដែលធំ
ល្វឹងល្វើយ ហើយស្អាត។




ស្ថានសួគីមានទំហំធំជាង និងស្អាតជាងគ្រប់
លំនៅដ្ឋាននៅលើភពផែនដីនេះ។



ព្រះយេស៊ូបានមានព្រះបន្ទូលថា “យើងទៅរៀបកន្លែងអា
យអ្នករាល់គ្នា។ ហើយប្រសិនបើយើងទៅរៀបចំកន្លែងសំរាប់
អ្នករាល់គ្នាហើយ យើងនឹងមកវិញម្តងទៀត ហើយទទួល
អ្នកទាំងអស់គ្នាដោយខ្លួនយើងផ្ទាល់។



ព្រះយេស៊ូពិតជាបានយាងទៅស្ថានសួគ៌មែន ក្រោយពេល
ដែលទ្រង់បានរស់ពីសុគតឡើងវិញ។ ខណៈពេលដែលពួក
សិស្សរបស់ទ្រង់មើលទ្រង់ ព្រះយេស៊ូត្រូវបាននាំយកទៅស្ថាន
សួគ៌ ហើយមានពពកចាំទទួលទ្រង់ រហូតដុតពីភ្នែករបស់
ពួកគេទៅ។



ចាប់តាំងពីពេលនោះមក អ្នកដែលមានជំនឿលើព្រះយេស៊ូ
បានចងចាំពីសន្យារបស់ទ្រង់ថា ទ្រង់នឹងយាងត្រឡប់មក
វិញដើម្បីទទួលពួកគាត់។ ព្រះយេស៊ូមានបន្ទូលថា ទ្រង់
នឹងត្រលប់មកវិញក្នុងពេលឆាប់ៗដោយគ្មាន

នរណាម្នាក់នឹកស្មានដល់ឡើយ។ ចុះ
អ្នកដែលមានជំនឿលើព្រះយេស៊ូ
ដែលបានស្តាប់មុនពេលទ្រង់វិល
ត្រលប់មកវិញនេះ នឹងមាន
អ្វីកើតឡើងលើពួកគេ? ព្រះ
គម្ពីរសំដែងថា ពួកគេ
នឹងបានទៅនៅ




រត្នមានជាមួយព្រះ
ជាម្ចាស់

ផ្ទាល់ជាមួយព្រះយេស៊ូតែម្តង។
ការបាត់រត្នមានពីរូបកាយនេះ
គឺមានន័យថា មាន
រត្នមានជាមួយព្រះ។



ព្រះគម្ពីរវិវរណៈដែលជាកណ្តាលគម្ពីរចុងក្រោយនៃព្រះគម្ពីរ
បរិសុទ្ធច្រាប់យើងពីភាពអស្ចារ្យរបស់ស្ថានសួគ៌។ អ្វីដែល
អស្ចារ្យ និងពិសេសបំផុតនោះគឺថាស្ថានសួគ៌គឺជាដំណាក់
របស់ព្រះ។ ព្រះគង់នៅគ្រប់ទីកន្លែង ប៉ុន្តែបង្ហាញរបស់ទ្រង់គឺ
នៅស្ថានសួគ៌។



ពពួកទេវតា និងពួកពលបរិវារដែល
នៅស្ថានសួគ៌ថ្វាយបង្គំទ្រង់នៅទី
នោះ។ រួមទាំងអ្នកគ្រប់គ្នារបស់ព្រះ
ជាម្ចាស់ដែលបានស្លាប់ហើយបាន
ឡើងទៅស្ថានសួគ៌ផងដែរ។ ពួកគេ
ច្រៀងចំរៀងលើកសរសើរតម្កើង
ពិសេសដល់ព្រះ
ជាម្ចាស់។




នេះជាពាក្យមួយចំនួនដែលដកស្រង់ចេញពីបទចម្រៀងមួយ
ដែលពួកអ្នកនៅស្ថានសួគ៌ច្រៀង៖ ព្រះយេស៊ូមានតម្លៃមិន
អាចកាត់ថ្លៃបាន ទ្រង់បានសង្គ្រោះ
ពួកយើងអោយព្រះជាម្ចាស់។ ទ្រង់ស
ង្គ្រោះគ្រប់ជាតិ និងគ្រប់សាសន៍
ដោយឈាមរបស់ទ្រង់ ហើយទ្រង់
បានធ្វើអោយយើងក្លាយជាស្តេច
និងសង្ឃសំរាប់

ព្រះជាម្ចាស់
របស់យើង។
(វិវរណៈ ៥:៩)



ទំព័រចុងក្រោយនៃព្រះគម្ពីរពណ៌នាថាស្ថានសួគ៌គឺជា “ជេរូសាឡឹមថ្មី”។ ទីនោះជាទីកន្លែងដែលធំក្រៃលែងដែលមានកំផែងខាងក្រៅយ៉ាងខ្ពស់។ កំផែងត្រូវបានសង់ឡើងពីក្បួងពេជ្យនិលដែលថ្លាដូចកែវចរណេ។ គ្រឿងអលង្ការ និងក្បួងមានតម្លៃជាច្រើនស្រោបលើគ្រឹះកំផែង, ចែងចាំងដោយពណ៌


យ៉ាងស្រស់ស្អាត។




ទោរទឹកក្នុង
ធម្មយៗត្រូវ
បានផ្ទេរឡើង
ពីគ្រាប់គុណធំៗ។




ទ្វារកំផែងដែលធ្វើពីគុជទាំងនោះមិនដែលបិទឡើយ។ តោះ
យើងចូលទៅមើល... វ៉ាវ! ស្ថានសួគ៌ខាងក្នុងស្អាតជាងខាង
ក្រៅទៅទៀត។ ទីក្រុងត្រូវបានធ្វើឡើងពីមាសសុទ្ធ ថ្មាដូច
កញ្ចក់។ សូម្បីតែផ្លូវដើរក៏ត្រូវបានក្រាលដោយមាសដែរ។




ទន្លេដ៏ថ្លាស្អាតនៃទឹកជីវិតហូរពីបល្ល័ង្ករបស់ព្រះជាម្ចាស់។ នៅ
ម្ខាងទៀតនៃទឹកទន្លេគឺដើមឈើជីវិត ដែលបានរកឃើញ
ដំបូងបង្អស់នៅក្នុងសួនអ៊ីដេន។ ដើមឈើនេះពិសេសខ្លាំង
ណាស់។ វាផ្តល់នូវផ្លែឈើ១២ប្រភេទផ្សេងគ្នា, ខុសៗគ្នាតាម
ខែនីមួយៗ។ ហើយស្លឹករបស់ដើមឈើជីវិតវិញគឺសំរាប់
ព្យាបាលប្រជាជាតិ។



ស្ថានសួគ៌មិនត្រូវការពន្លឺពីព្រះអាទិត្យ ឬព្រះច័ន្ទទេ។ សិរិល្អ
របស់ព្រះជាម្ចាស់បំភ្លឺទីនោះដោយពន្លឺរស្មីយ៉ាងអស្ចារ្យ។ នៅ
ទីនោះក៏មិនដែលមានពេលយប់ដែរ។



សូម្បីតែសត្វនៅស្ថានសួគ៌ក៏ខុសប្លែកដែរ។ ពួកវាសុទ្ធតែស្អិត
និងរូសរាយ។ សត្វចចក និងចៀមស៊ីស្មៅជាមួយគ្នា។ សូម្បី
តែសត្វតោដ៏មានអំណាចស៊ីចំបើងជាអាហារដូចជាសត្វ
តោ។ ព្រះទ្រង់មានបន្ទូលថា “ពួកវាមិនគួរវាយប្រហារគ្នា ឬ
បំផ្លាញរបស់គ្រប់យ៉ាងនៅលើភ្នំស័ក្តិសិទ្ធិរបស់យើងឡើយ។”



ពេលដែលយើងក្រលេកមើលជុំវិញ យើងកត់សំគាល់ឃើញថា
ហាក់ដូចជាមានបាត់អ្វីម្យ៉ាងពីស្ថានសួគ៌។ យើងមិនដែលលឺ
ពាក្យខឹងសម្បារ។ គ្មាន


នរណាម្នាក់ឈ្លោះ

ប្រកែកគ្នា

ឬអាត្មា

និយមឡើ

យ។




ទ្វារមិនចាំបាច់ចាក់សោរទេ ព្រោះថាគ្មានចោរនៅស្ថានសួគ៌
ទេ។ គ្មានមនុស្សនិយាយកុហក, គ្មានឃាតករ, គ្មានអាប
ធ្មប់ ឬមនុស្សពុតត្បូតឡើយ។ មិនមានអំពើបាបគ្រប់
ប្រភេទនៅលើ
ស្ថានសួគ៌។



នៅស្ថានសួគ៌ជាមួយព្រះជា
ម្ចាស់ មិនមានទឹកភ្នែកទៀត
ទេ។ ពេលខ្លះ មនុស្សរបស់ព្រះ
ជាម្ចាស់យំដោយសារទុក្ខសោក
ខ្លាំងក្នុងជីវិតនេះ។ នៅស្ថាន
សួគ៌ ព្រះជាម្ចាស់នឹងជូនទឹក
ភ្នែកទាំងអស់នោះចេញ។



ហើយក៏មិនមានសេចក្តីស្លាប់នៅស្ថានសួគ៌ដែរ។ មនុស្ស
របស់ព្រះជាម្ចាស់នឹងនៅជាមួយទ្រង់ជារៀងរហូត។ គ្មាន
ទៀតទេទុកសោក, គ្មានការយំ, គ្មានការឈឺចាប់ទៀតទេ។
គ្មានការឈឺគ្រុន, គ្មានការបែកគ្នា, គ្មានបុណ្យសព។ គ្រប់
គ្នានៅស្ថានសួគ៌គឺ
សប្បាយរីករាយជា
រៀងរហូតជាមួយព្រះ
ជាម្ចាស់។




សំខាន់ជាងនេះទៅទៀត ស្ថានសួគ៌គឺសម្រាប់ក្មេងប្រុស និង
ក្មេងស្រី (ហើយនឹងមនុស្សធំដែរ) ដែលជឿលើព្រះយេស៊ូគ្រីស្ទ
ដែលជាព្រះសង្គ្រោះរបស់ពួកគេ ហើយបានគោរពទ្រង់ជាព្រះ
របស់ពួកគេ។ នៅស្ថានសួគ៌មានសៀវភៅមួយដែលមាន
ឈ្មោះថា បញ្ជីជីវិតរបស់កូនចៀម។ វាពោរ
ពេញដោយឈ្មោះរបស់មនុស្ស។ តើអ្នកដឹង
ទេថាមានឈ្មោះនរណាខ្លះដែល
បានសរសេរនៅទីនោះ?

គឺគ្រប់គ្នាដែលដាក់
ជំនឿរបស់ពួកគេ
លើព្រះយេស៊ូ។

តើមានឈ្មោះរបស់
អ្នកនៅទីនោះទេ?



ពាក្យចុងក្រោយរបស់ព្រះគម្ពីររបរិសុទ្ធអំពិស្ថានសួគ៌គឺការ
អញ្ជើញយ៉ាងអស្ចារ្យ។ “ហើយព្រះវិញ្ញាណ និងកូនក្រមុំនិយាយ
ថា “អញ្ជើញមក!” ហើយអនុញ្ញាតអោយគេដែលបានលឺ
និយាយថា “អញ្ជើញមក!” ហើយអោយគេដែលស្រែកអញ្ជើញ
មក។ ហើយនរណាក៏ដោយដែលចង់បាន សូមអោយគេយក
ទឹកជីវិតដោយ
សេរី។”



ស្ថានសួគ៌, ទីស្ថានដ៏ស្រស់ស្អាតរបស់ព្រះ

រឿងមួយពីព្រះបន្ទូលរបស់ព្រះជាម្ចាស់, ព្រះគម្ពីរ,

អាចរកឃើញនៅក្នុង

យ៉ូហាន ១៤; ២ កូរិនថូសទី ៥;
វិវរណៈ ៤, ២១, ២២

"ការបើកសម្តែងនូវព្រះបន្ទូលទ្រង់ផ្តល់នូវពន្លឺ"
ទំនុកតម្តែង ១១៩: ១៣០



၆ပံ



រឿងព្រះគម្ពីរនេះប្រាប់យើងពីព្រះជាម្ចាស់ដ៏អស្ចារ្យរបស់
យើងដែលបានបង្កើតយើងមក ហើយចង់អោយអ្នកស្គាល់ទ្រង់។

ព្រះអង្គជ្រាបថា យើងបានប្រព្រឹត្តអំពើអាក្រក់, ដែលទ្រង់ហៅការទាំងនោះថា
ជា អំពើបាប។ ទោសនៃអំពើបាបគឺសេចក្តីស្លាប់, ប៉ុន្តែព្រះទ្រង់ស្រឡាញ់យើង
ខ្លាំងណាស់ ដល់ម៉្លោះហើយបានជាទ្រង់បានចាត់ព្រះយេស៊ូដែលជាព្រះរាជបុត្រា
តែមួយរបស់ព្រះអង្គអោយមកសុគតនៅលើឈើឆ្កាង ហើយបង់ថ្លៃនៃទោស
នោះជំនួសយើង។ ព្រះយេស៊ូបានរស់ពីសុគតឡើងវិញ ហើយបានយាងត្រលប់ទៅ
ស្ថានសួគ៌! ប្រសិនបើអ្នកជឿលើព្រះយេស៊ូ ហើយសុំទ្រង់អោយអភ័យទោសចំពោះ
អំពើបាបរបស់អ្នក, ទ្រង់នឹងលើកលែងទោសអោយអ្នក! ទ្រង់នឹងមក ហើយរស់
ក្នុងចិត្តរបស់អ្នកឥឡូវនេះ, ហើយអ្នកនឹងរស់នៅជាមួយទ្រង់ជារៀងរហូត។

ប្រសិនបើអ្នកជឿថានេះជាការពិត, អ្នកត្រូវទូលទៅកាន់ព្រះអង្គថា៖ ឱព្រះយេស៊ូ
ទូលបង្គំជឿហើយថាទ្រង់ជាព្រះ ហើយបានក្លាយជាមនុស្សម្នាក់មកដើម្បីសុគត
ជំនួសអំពើបាបរបស់ទូលបង្គំ, ហើយពេលនេះទ្រង់រស់ពីសុគតឡើងវិញ។ សូម
ទ្រង់យាងចូលក្នុងជីវិតរបស់ទូលបង្គំ ហើយអភ័យទោសចំពោះអំពើបាបរបស់
ទូលបង្គំ ដើម្បីទូលបង្គំអាចមានជីវិតថ្មីនាពេលឥឡូវនេះបាន ហើយថ្ងៃមួយទូល
បង្គំនឹងទៅនៅជាមួយទ្រង់ជារៀងរហូត។ សូមជួយទូលបង្គំអោយគោរពទ្រង់
ហើយរស់នៅសំរាប់ទ្រង់ដូចជាបុត្ររបស់ទ្រង់។ អាមែន។

សូមអានព្រះគម្ពីរ ហើយអធិដ្ឋានទៅព្រះជារៀងរាល់ថ្ងៃ! យូហាន ៣:១៦

